

ការវាយការណ៍ការផ្លាស់ប្តូរសម្រាប់ CASH AID និង CALFRESH

ឈ្មោះសំណុំរឿង:	
លេខសំណុំរឿង:	
លេខបុគ្គលិកធ្វើការ:	

ពីព្រោះអ្នកទទួលបាន Cash Aid CalFresh អ្នកត្រូវវាយការណ៍ក្នុងកំឡុងពេល 10 ថ្ងៃ នៅពេលប្រាក់ចំណូលរបស់អ្នកដល់កំរិតជាក់លាក់មួយ។ អ្នកត្រូវតែវាយការណ៍នៅពេលណាដែលប្រាក់ចំណូលប្រចាំខែរបស់អ្នកច្រើនជាងកម្រិតវាយការណ៍ប្រាក់ចំណូល (IRT) បច្ចុប្បន្នរបស់អ្នក។

ប្រភេទអត្ថប្រយោជន៍	CaWORKs	CalFresh
ទំហំគ្រួសារ		
ប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក		
កម្រិត IRT របស់អ្នកគឺ		

ចំណាំ: ប្រសិនបើអ្នកមិនទទួលបាន IRT របស់អ្នកសម្រាប់ CalFresh ត្រូវបានដាក់ថា "N/A" នោះអ្នកមិនតម្រូវឲ្យវាយការណ៍ការផ្លាស់ប្តូរប្រាក់ចំណូលសម្រាប់ CalFresh រហូតដល់ SAR 7 ឬការបញ្ជាក់ឡើងវិញរបស់អ្នកបន្ទាប់ទៀត ពោលគឺមួយណាមកដល់មុន។ ទោះយ៉ាងណា ប្រសិនបើអ្នកមានចំនួនទឹកប្រាក់កម្រិត IRT ជាក់សម្រាប់ CaWORKs អ្នកត្រូវតែវាយការណ៍នៅពេលប្រាក់ចំណូលដុលរបស់អ្នកឡើងលើសពីចំនួននោះ។

តើវាយការណ៍យ៉ាងដូចម្តេច?

ប្រសិនបើប្រាក់ចំណូលរបស់អ្នកច្រើនជាងចំនួន IRT ដែលបានដាក់ក្នុងបញ្ជីខាងលើ អ្នកត្រូវវាយការណ៍ទៅខោនធីក្នុងកំឡុងពេល 10 ថ្ងៃ។ អ្នកអាចវាយការណ៍ព័ត៌មាននេះទៅខោនធី ដោយទូរស័ព្ទទៅខោនធី ឬវាយការណ៍ជាលាយលក្ខណ៍អក្សរ។

តាម "ប្រាក់ចំណូលប្រចាំខែសរុប" យើងមានន័យថា:

- ⇒ ប្រាក់ទាំងឡាយណាដែលអ្នកទទួលបាន (ទាំងការចំណេញ និងមិនចំណេញ)។
- ⇒ ចំនួន មុន ការកាត់បន្ថយផ្សេងៗត្រូវបានដកចេញ។ (ឧទាហរណ៍នៃការកាត់បន្ថយគឺ ពន្ធ ការបង់ចូលទៅសុវត្ថិភាពសង្គម ឬ ការចូលនិវត្តន៍បណ្តឹងបែបមូលទ្រព្យ ។ល។)

តើនឹងមានអ្វីកើតឡើង?

- ⇒ អត្ថប្រយោជន៍របស់អ្នកអាចត្រូវបានកាត់បន្ថយ ឬបញ្ឈប់ យោងតាមប្រាក់ចំណូលលើសពី IRT របស់អ្នក។
- ⇒ IRT របស់អ្នកអាចផ្ទុះនៅពេលប្រាក់ចំណូលរបស់អ្នកប្តូរ ឬនៅពេលអ្នកណាម្នាក់ចូល ឬចេញពីផ្ទះរបស់អ្នក។
- ⇒ ខោនធីនឹងឲ្យអ្នកដឹងជាលាយលក្ខណ៍អក្សររាល់ពេលដែល IRT របស់អ្នកផ្លាស់ប្តូរ។
- ⇒ អ្នកក៏ត្រូវតែវាយការណ៍នៅលើទម្រង់ SAR 7 របស់អ្នក នូវប្រាក់ចំណូលទាំងអស់ដែលអ្នកទទួលបាននៅខែវាយការណ៍ បើទុកជាអ្នកបានវាយការណ៍លុយនោះហើយក៏ដោយ។

ការពិន័យសំរាប់ការមិនវាយការណ៍

ប្រសិនបើអ្នកមិនវាយការណ៍នៅពេលប្រាក់ចំណូលរបស់អ្នកច្រើនជាងកំរិតប្រាក់ចំណូល IRT របស់គ្រួសារអ្នកទេ អ្នកអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកគួរទទួលបាន។ អ្នក ត្រូវតែ បង់សងនូវអត្ថប្រយោជន៍បន្ថែមនានាដែលអ្នកទទួលបាន។ ប្រសិនបើអ្នកមិនវាយការណ៍ដោយចេតនាដើម្បីទទួលបានអត្ថប្រយោជន៍ថែមទៀត នេះជាការក្លែងបន្លំ ហើយអ្នកអាចត្រូវបានជាប់ទោសពីបទឧក្រិដ្ឋ និង/ឬលែងទទួលបាន CalFresh សម្រាប់មួយរយៈ ឬមួយជីវិត។

ប្រសិនបើអ្នកទទួលបាន Cash Aid អ្នក ក៏ត្រូវតែ វាយការណ៍នូវចំនុចខាងក្រោម ក្នុងកំឡុងពេល 10 ថ្ងៃ នៅពេលវាកើតឡើង:

1. នៅពេលអ្នកណាម្នាក់ចូលរួម ឬនៅក្នុងគ្រួសាររបស់អ្នក ដែលត្រូវបានរកឃើញដោយគុណការនៃច្បាប់ ពីបទរំលោភនៃលក្ខខណ្ឌការព្រួយទោសដោយមានលក្ខខណ្ឌ ឬ ការដោះលែងទោសដោយមានលក្ខខណ្ឌមុនកំណត់។
2. នៅពេលអ្នកណាម្នាក់ចូលរួម ឬនៅក្នុងគ្រួសាររបស់អ្នក ដែលកំពុងរត់ចេញពីច្បាប់ (មានដីកាចេញសម្រាប់ការចាប់ខ្លួនពួកគេ)។
3. នៅពេលណាដែលអ្នកមានការផ្លាស់ប្តូរអាសយដ្ឋាន។

ប្រសិនបើអ្នកទទួលបាន CalFresh អ្នក ក៏ត្រូវតែ វាយការណ៍នូវព័ត៌មានខាងក្រោម:

- ប្រសិនបើអ្នកជាមនុស្សពេញវ័យមានរាងកាយមានសមត្ថភាពដោយគ្មានអ្នកពឹងពាក់ (ABAWD) អ្នកត្រូវតែវាយការណ៍នៅពេលណាដែលម៉ោងការងារ ឬហ្វឹកហ្វឺនរបស់អ្នកធ្លាក់ចុះគឺ ជាង 20 ម៉ោងក្នុងមួយអាទិត្យ ឬ 80 ម៉ោងមួយខែ។

ព័ត៌មានវាយការណ៍ដោយស្ម័គ្រចិត្ត

អ្នកក៏អាចវាយការណ៍ការផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅខោនធីគ្រប់ពេលបាន។ ការវាយការណ៍ការផ្លាស់ប្តូរខ្លះៗអាចធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍ ច្រើនទៀត។ ឧទាហរណ៍:

- ប្រាក់ចំណូលរបស់អ្នក បញ្ចប់ឬថយចុះ។
- អ្នកណាម្នាក់ដែលមានប្រាក់ចំណូលផ្លាស់ចេញពីផ្ទះរបស់អ្នក។
- អ្នកណាម្នាក់ដែលគ្មានប្រាក់ចំណូលផ្លាស់ចូលមកនៅផ្ទះរបស់អ្នក។
- អ្នកណាម្នាក់នៅផ្ទះរបស់អ្នកមានផ្ទៃពោះ។
- អ្នកណាម្នាក់ទទួលបានជំនួយលុយសុទ្ធ មានតម្រូវការពិសេស ដូចជា: ការមានគភ៌ បែបអាហារពិសេសដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត ការសង្គ្រោះបន្ទាន់គ្រួសារ ។ល។
- កំណើតរបស់កូន។
- សម្រាប់ CalFresh ប្រសិនបើអ្នកណាម្នាក់ពិការ ឬ អ្នកមានអាយុ 60 ឆ្នាំ ឬចាស់ជាងនេះមានការចំណាយវេជ្ជសាស្ត្រចេញពីហោប៉ៅថ្មីៗ ឬខ្ពស់ជាងមុន។

ចំណាំ: ការផ្លាស់ប្តូរខ្លះៗដែលអ្នកវាយការណ៍ដោយស្ម័គ្រចិត្តអាចចេញជាលទ្ធផលក្នុងការបន្ថយអត្ថប្រយោជន៍ CalFresh របស់អ្នក។